



ការរំលោភបំពាន ការមិនអើពើ និងការកេងប្រវ័ញ្ច

លោកអ្នកមានសិទ្ធិរួចផុតពីការរំលោភបំពាន ការមិនអើពើ និងការកេងប្រវ័ញ្ច ។ ដោយមិនប្រកាន់ ពីសេវាដែលលោកអ្នកទទួលបាន សុខភាព និងសុខុមាលភាពរបស់លោកអ្នក ត្រូវបានការពារក្រោមច្បាប់ សហព័ន្ធ និងច្បាប់រដ្ឋ ។ ខាងក្រោមជាឧទាហរណ៍នៃរបៀបកំណត់អត្តសញ្ញាណការរំលោភបំពាន ការមិនអើពើ និងការកេងប្រវ័ញ្ច ។

ការរំលោភបំពាន

ការរំលោភបំពាន មានន័យថានៅពេលដែលនរណាម្នាក់បង្កឱ្យមាន របួសស្នាម ការដាក់កម្រិតការ គម្រាមកំហែង ការដាក់ទណ្ឌកម្ម ការរងទុក្ខផ្លូវចិត្ត ការរំលោភបំពានផ្លូវភេទ ឬការកេងប្រវ័ញ្ចចំពោះ លោកអ្នក ។ វាគឺជាទង្វើមួយដែលបំពានសិទ្ធិ ឬសេចក្តីថ្លៃថ្នូររបស់លោកអ្នក ឬអាចបង្កឱ្យមាន ឬ បង្កឱ្យមានរបួសស្នាមលើរាងកាយ ឬផលមិនល្អផ្នែកសតិអារម្មណ៍ ។

ទាំងនេះ គឺជាប្រភេទរំលោភបំពានមួយចំនួន ដែលកើតមានញឹកញយបំផុត ៖

ការរំលោភបំពានលើរាងកាយ - ជាទង្វើមួយប្រព្រឹត្តដោយបុគ្គលម្នាក់ ដែលអាចបង្ករបួសស្នាមលើរាងកាយ (រួមទាំង ការដាក់កម្រិតលើរាងកាយ និងដោយប្រើសារធាតុគីមី) ។

ឧទាហរណ៍មួយចំនួន មានដូចជា ៖ ស្នាមជាំ ឆ្អឹងបាក់ ឬស្លាកស្នាមរលាកនានា ដែលបង្កដោយស្វាមីភរិយា របស់លោកអ្នក ឬអ្នកដទៃ ។ ត្រូវបានចងក្រងទៅនឹងរទេះរុញជនពិការ ដោយអ្នកមើលថែទាំរបស់លោកអ្នក ។ ឬមានអារម្មណ៍ល្ងើយខ្លាំងហួសប្រមាណ ឬមិនអាចតបត នៅពេលឱ្យលោកអ្នកប្រើឱសថមិនត្រឹមត្រូវត្រូវបាន ផ្តល់ឱ្យអ្នកដោយចេតនា ។

ការរំលោភបំពានផ្លូវចិត្ត - ជាទង្វើមួយ លើសពីពាក្យសំដី ដែលអាចប៉ះពាល់ដល់អារម្មណ៍ បង្កើតឱ្យមានការ ភ័យខ្លាច និង/ឬធ្វើឱ្យ មានការអាម៉ាស់ ឬបំភិតបំភ័យដល់លោកអ្នក ។

ឧទាហរណ៍មួយចំនួន មានដូចជា ៖ អ្នកមើលថែទាំ ឬបុគ្គលិកថែទាំផ្ទាល់ខ្លួន ទុកឱ្យលោកអ្នកនៅដាច់ឆ្ងាយពី មិត្តភក្តិ និងក្រុមគ្រួសារ ។ អ្នកមើលថែទាំយករបស់អ្វីមួយមានសារៈសំខាន់ ពីលោកអ្នក ។

ការរំលោភបំពានផ្លូវភេទ - ជាទង្វើមួយ ឬទង្វើប៉ុនប៉ងមួយ ដូចជាការរំលោភសេពសន្ថវៈ ស្នេន្តការ ការកេង ប្រវ័ញ្ចផ្លូវភេទ ឬការយាយីផ្លូវភេទ និង/ឬការប៉ះពាល់ មិនសមរម្យ ឬដែលគ្មានការយល់ព្រម ។

ឧទាហរណ៍មួយចំនួន មានដូចជា ៖ លោកអ្នកត្រូវបានគេរំលោភសេពសន្ថវៈ ។ អ្នកជិតខាងរបស់លោកអ្នក ប៉ះពាល់លោកអ្នក ដោយមិនសមរម្យ ។ បុគ្គលិកថែទាំដោយផ្ទាល់របស់លោកអ្នក គំរាមលោកអ្នកថា ពួកគេនឹងលាឈប់ បើលោកអ្នកមិនរួមភេទជាមួយ ។

ការរំលោភបំពានដោយពាក្យសំដី - ជាទង្វើមួយដែលប្រើប្រាស់ ពាក្យគម្រាមកំហែង យាយី បំភិតបំភ័យ ឬធ្វើឱ្យលោកអ្នកអាម៉ាស់ ។

ឧទាហរណ៍មួយចំនួន មានដូចជា ៖ អ្នកផ្តល់សេវារបស់លោកអ្នកជេរលោកអ្នក ហើយប្រើសំដីធ្ងន់មកលើ លោកអ្នក នៅពេលលោកអ្នកមិនបានធ្វើ តាម របៀបដែលពួកគេចង់បាន ។ បងប្អូនរបស់លោកអ្នកចំអក ឡូកឡើយដាក់លោកអ្នក រហូតដល់យំ ។ ស្វាមីភរិយាលរបស់លោកអ្នក គម្រាមកំហែងធ្វើបាបលោកអ្នក ឬ ដាក់លោកអ្នកនៅក្នុងមណ្ឌលថែទាំ ។

ប្រភេទផ្សេងទៀតនៃការរំលោភបំពាន - ការរំលោភបំពាន ក៏អាចរួមមាន ការរំខានដល់សេវាកម្មដោយចេតនា និងការខកខាន ក្នុងការផ្តល់ឱសថ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យរបស់លោកអ្នក ជាដើម ប្រសិនបើអំពើទាំងនោះ ធ្វើឱ្យសុខភាព ឬសុខុមាលភាពរបស់លោកអ្នក ប្រឈមនឹងហានិភ័យ ។



ការមិនអើពើ

ការមិនអើពើ សំដៅលើករណីដែល បុគ្គលម្នាក់ ខកខាន មិនបានផ្តល់ ការថែទាំសមហេតុផល ដូចជាម្ហូបអាហារ សម្លៀកបំពាក់ កន្លែងស្នាក់នៅ ការថែទាំផ្នែកវេជ្ជសាស្ត្រ អនាម័យផ្ទាល់ខ្លួន និងការការពារពីហេតុអាក្រក់ ដល់លោកអ្នក ។

ឧទាហរណ៍មួយចំនួន មានដូចជា ៖ លោកអ្នករងនូវការរលាកស្បែកដោយដេកនៅមួយកន្លែង ពីព្រោះអ្នកមើលថែទាំរបស់លោកអ្នកមិនប្រែខ្លួនឱ្យលោកអ្នក ។ លោកអ្នកខ្វះជាតិទឹក ដោយសារ លោកអ្នកមិនទទួលបានទឹក នៅពេលលោកអ្នកស្រេក ។ លោកអ្នកឃ្លាន ដោយសារដៃគូរបស់ លោកអ្នក មិនផ្តល់ម្ហូបអាហារដល់លោកអ្នក ។ លោកអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារតែភរិយា របស់លោកអ្នកនាំលោកអ្នកទៅជួបវេជ្ជបណ្ឌិត ។ លោកអ្នកមានពួកប្រឡាក់ដី ឬសើមរហូត ដោយសារ បុគ្គលិកថែទាំដោយផ្ទាល់របស់លោកអ្នកមិនធ្វើការបោកគក់ឱ្យលោកអ្នក ។

ការកេងប្រវ័ញ្ច

ការកេងប្រវ័ញ្ច គឺនៅពេលដែលនរណាម្នាក់ដកហូត បោកប្រាស់ ឬបើមិនដូច្នោះទេ យកប្រាក់ ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកអ្នក យ៉ាងយោរយៅ ឬដោយអយុត្តិធម៌ផ្ទុយពីចិត្តរបស់ លោកអ្នក ឬដោយគ្មានការយល់ព្រម ឬការដឹងព្រមរបស់លោកអ្នក ដើម្បីផលប្រយោជន៍ផ្ទាល់ ខ្លួនរបស់គាត់ ។

ឧទាហរណ៍មួយចំនួន មានដូចជា ៖ លោកអ្នកសង្កេតឃើញថា មានបាត់ប្រាក់ បន្ទាប់ពីបុគ្គលិកថែទាំ ដោយផ្ទាល់របស់លោកអ្នកចេញទៅបាត់ ។ អ្នកផ្តល់ការថែទាំយកគ្រឿងអលង្ការរបស់លោកអ្នក ឬ សមាជិកគ្រួសារ ឬអ្នកជិតខាងដាក់សម្ពាធឱ្យអ្នកផ្លាស់ប្តូរបណ្តាំមរតករបស់លោកអ្នក ឬដាក់ពួកគេជា សហហត្ថាលេខីសម្រាប់គណនីធនាគាររបស់លោកអ្នក ។

ប្រសិនបើចំនុចណាមួយខាងលើ កើតមានចំពោះលោកអ្នក ត្រូវទូរស័ព្ទ និងពិភាក្សាជាមួយ បុគ្គលដែលមានរាយឈ្មោះ នៅខាងក្រោមនេះ !

ការរំលោភបំពាន ការមិនអើពើ និងការកេងប្រវ័ញ្ច គឺជាអំពើប្រឆាំងនឹងច្បាប់ !

តើលោកអ្នកធ្វើយ៉ាងម៉េច ប្រសិនបើលោកអ្នកសង្ស័យថា លោកអ្នករងការរំលោភបំពាន ?

ប្រសិនបើលោកអ្នក មានអាយុក្រោម 60 ឆ្នាំ ៖

- ទូរស័ព្ទទៅលេខ 911 ប្រសិនបើជីវិតរបស់លោកអ្នកកំពុងប្រឈមនឹងគ្រោះថ្នាក់
- ទូរស័ព្ទទៅអ្នកសម្របសម្រួលសេវារបស់លោកអ្នក
- ទាក់ទងបណ្តាញទូរស័ព្ទជំនួយអ្នកចូលរួមអាយុវែង តាមរយៈលេខ 1-800-757-5042 នៅចន្លោះម៉ោង 8:00 ព្រឹក និង 4:30 ល្ងាច ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ

ប្រសិនបើលោកអ្នកមានអាយុ លើសពី 60 ឆ្នាំ៖

- ទូរស័ព្ទទៅកាន់លេខ 911 ប្រសិនបើជីវិតរបស់អ្នកកំពុងប្រឈមនឹងគ្រោះថ្នាក់
- ទូរស័ព្ទទៅកាន់បណ្តាញបន្ទាន់នៃការរំលោភបំពានលើមនុស្សចាស់ តាមរយៈលេខ 1-800-490-8505
- ទូរស័ព្ទទៅកាន់ទីភ្នាក់ងារមនុស្សចាស់ជរានៅមូលដ្ឋានរបស់លោកអ្នក
- ទូរស័ព្ទទៅកាន់អ្នកសម្របសម្រួលសេវារបស់លោកអ្នក
- ទាក់ទងបណ្តាញទូរស័ព្ទជំនួយអ្នកចូលរួមអាយុវែង តាមរយៈលេខ 1-800-757-5042 នៅចន្លោះម៉ោង 8:00 ព្រឹក និង 4:30 ល្ងាច ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ